

របៀបកំណត់ពាក្យសម្ងាត់ឡើងវិញនៅលើកម្មវិធី LOLC Mobile

- 1 ចុចពាក្យ Login
- 2 ចុចពាក្យ Forgot Username / Password
- 3 បញ្ចូល Username
- 4 ចុចពាក្យ Next
- 5 បញ្ចូល លេខទូរស័ព្ទលោកអ្នក ដោយភ្ជាប់ជាមួយលេខ 855 (85512xxxxxx) និងបញ្ចូលលេខ NID/Passport Number
- 6 ចុចពាក្យ Send
- 7 ចុចពាក្យ Continue
- 8 បញ្ចូល Verification Code 4 ខ្ទង់ ដែលផ្ញើសារទៅកាន់ទូរស័ព្ទដៃ
- 9 កំណត់ ពាក្យសម្ងាត់ ថ្មីដូចខាងក្រោម៖
 - New Password ៖ បង្កើត ពាក្យសម្ងាត់ ថ្មី
 - Confirm Password ៖ បញ្ចូល ពាក្យសម្ងាត់ ថ្មីម្តងទៀត ដើម្បីបញ្ជាក់
- 10 ចុចពាក្យ Update នោះប្រព័ន្ធនឹងបង្ហាញពាក្យ Success
- 11 ចុចពាក្យ Continue ដើម្បីបញ្ចប់ប្រតិបត្តិការ



